

ENGLISH	TRANSLITERATION (TARGET LANGUAGE)
May I see your ID?	ao ee kinyom som mUhl ut ta' sun nyaa na' bun nay uk baan dtay?  (ឲ្យ ខ្ញុំ សុំ មើល អត្តសញ្ញាណប័ណ្ណ អ្នក បាន ទេ?)
Where do you live?	nay uk roo uH nou nou ai naa?  (អ្នក រស់ នៅ នៅ ឯណា?)
Where is the farm located?	jom gaa nu'H nou dtrong naa?  (ចំការ នោះ នៅ ត្រង់ ណា?)
What was produced on the farm?	bpee mu'n dum ay knong jom gaa nu'H?  (ពី មុន ដាំ អី ក្នុង ចំការ នោះ?)
Who confiscated the land?	nay uk naa reup oah yoak day nu'H?  (អ្នក ណា រឹប អូស យក ដី នោះ?)
Who now occupies your farm?	nay uk naa nou knong jom gaa nay uk ay lou?  (អ្នក ណា នៅ ក្នុង ចំការ អ្នក ឥឡូវ?)
Have you talked with them?	nay uk mee un baan nee yee uy jee a moo ay gay dtay?  (អ្នក មាន បាន និយាយ ជាមួយ គេ ទេ?)
Do you have documentation?	nay uk mee un gror daah snaam aik ka' saa dtay?

	( អ្នក មាន ក្រដាស ស្នាម(ឯកសារ)ទេ?)
Do you think it's dangerous?	nay uk jœ a taa wee a groo aH tnuk?  ( អ្នក ជឿ ថា វា គ្រោះថ្នាក់?)
I will contact the appropriate authorities to investigate this matter.	kinyom neung dtay uk dtorng aa nyaa toa mee un saa mut dta' geuch ao ee sUhp ong gayt rœ ung niH  ( ខ្ញុំ នឹង ទាក់ ទង អាជ្ញាធរ មាន សមត្ថកិច្ច ឲ្យ ស៊ើប អង្កេត រឿង នេះ។ )
Please know we will assist you.	soam deung taa yUhnng neung joo uy jroam jrairng nay uk  ( សូម ដឹង ថា យើង នឹង ជួយ ជ្រោមជ្រែង អ្នក។ )
You must allow the local authorities to conduct their investigation.	nay uk dtrou dtai dtu'k ao ee aa nyaa toa moo la' taan twUh gaa sUhp ong gayt ro boH gay  ( អ្នក ត្រូវ តែ ទុក ឲ្យ អាជ្ញាធរ មូលដ្ឋាន ធ្វើ ការ ស៊ើប អង្កេត របស់ គេ។ )
You must go to the base and speak with an interpreter.	nay uk dtrou dtou moo la' taan dtoa up haW ee nee yee uy jee a moo ay nay uk bork bprai ma nay uk  ( អ្នក ត្រូវ ទៅ មូលដ្ឋាន ទ័ព ហើយ និយាយ ជាមួយ អ្នក បក ប្រែ ម្នាក់។ )
The name of the owner	chmoo aH ro boH ma jaH  ( ឈ្មោះ របស់ ម្ចាស់ )
The name of the property	chmoo aH ro boH gum ma set  ( ឈ្មោះ របស់ កម្មសិទ្ធិ )

Location of the property	dtee gon laing ro boH gum ma set ( ទី កន្លែង របស់ កម្មសិទ្ធិ )
Present use of the property	gaa bpraW bpraH bpuch jo' bon nay ee gum ma set ( ការ ប្រើប្រាស់ បច្ចុប្បន្ន នៃ កម្មសិទ្ធិ )
What is the condition of the property?	sa taan pee up ro boH gum maa set yaang may ich? ( ស្ថានភាព របស់ កម្មសិទ្ធិយ៉ាង ម៉េច? )
Who has the title?	nay uk naa mee un som bot gum ma set? ( អ្នក ណា មាន សំបុត្រ កម្មសិទ្ធិ? )